

# តើប្រព័ន្ធ FMIS នឹងនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះ?

ប្រព័ន្ធ FMIS នឹងនាំមកនូវការផ្លាស់ប្តូរផ្នែក៖

- ▶ នីតិវិធីអនុវត្តការងារ៖ ដើម្បីបង្កើនគុណនេយ្យភាព និងប្រសិទ្ធភាពនៃដំណើរការគ្រប់គ្រងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើនគុណនេយ្យភាព និងប្រសិទ្ធភាពលើនីតិវិធីអនុវត្តការងារផ្នែកអនុវត្តថវិកា និងគណនេយ្យ។ ការផ្លាស់ប្តូរនេះ តម្រូវឱ្យមានការលើកកម្ពស់ចំណេះដឹងបន្ថែម ជាពិសេសពាក់ព័ន្ធនឹងការងារអនុវត្តថវិកា និងគណនេយ្យ។ ការអនុវត្តប្រព័ន្ធ FMIS នឹងមានរួមបញ្ចូលសកម្មភាពបណ្តុះបណ្តាល ដើម្បីឱ្យអ្នកប្រើប្រាស់ មានចំណេះដឹងទ្រទ្រង់ការផ្លាស់ប្តូរថ្មីនេះបាន។
- ▶ បច្ចេកវិទ្យាព័ត៌មាន៖ បង្កើនប្រសិទ្ធភាព សុក្រឹតភាព និងតម្លាភាពនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។ ប្រព័ន្ធ FMIS ប្រើប្រាស់កម្មវិធីស្តង់ដារដែលមានស្រាប់ ប្រកបដោយសក្តានុពល ដែលវាមានសមត្ថភាពក្នុងការផ្គុំ និងដំណើរទិន្នន័យខ្នាតធំយ៉ាងរឹងមាំ។ ការប្រើប្រាស់កម្មវិធីដ៏មានសក្តានុពលនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់រៀនបន្ថែមជំនាញថ្មីតាមរយៈសកម្មភាពបណ្តុះបណ្តាលនានា ពាក់ព័ន្ធការប្រើប្រាស់កម្មវិធីថ្មីនៃប្រព័ន្ធ FMIS ។
- ▶ គោលនយោបាយ៖ ការផ្លាស់ប្តូរនីតិវិធីអនុវត្តការងារ និងបច្ចេកវិទ្យា នឹងតម្រូវឱ្យមានការផ្លាស់ប្តូរគោលនយោបាយ និងបទបញ្ញត្តិ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តថវិកា និងកិច្ចបញ្ជីការគណនេយ្យ។

# តើក្រសួង-ស្ថាប័នត្រូវត្រៀមខ្លួនអ្វីខ្លះសម្រាប់ការអនុវត្តប្រព័ន្ធ FMIS?

ដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMIS ដំណើរការទៅដោយរលូន ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ៖

- ▶ បង្កើតក្រុមការងារប្រព័ន្ធ FMIS ដើម្បីសិក្សាពិនិត្យឡើងវិញអំពីនីតិវិធីអនុវត្តការងារ និងស្វែងយល់អំពីការធ្វើឱ្យមានភាពប្រសើរឡើងទៅលើនីតិវិធីអនុវត្តការងារនោះ
- ▶ កែសម្រួលនីតិវិធីអនុវត្តការងារ ឱ្យបានកាន់តែដូចទៅនឹងលំហូរការងារនៅក្នុងប្រព័ន្ធ FMIS
- ▶ យល់ព្រមទទួលយកនូវលក្ខណៈស្តង់ដាររបស់ប្រព័ន្ធ FMIS ដែលនឹងរៀបចំដាក់ឱ្យប្រើប្រាស់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតាមក្រសួង-ស្ថាប័ន
- ▶ បង្កើតគណៈកម្មការដឹកនាំគម្រោង ដែលក្នុងនោះមានសមាសភាពមន្ត្រីដែលមានភាពជាអ្នកដឹកនាំខ្ពស់ ដើម្បីដឹកនាំការអនុវត្ត និងដើរតួនាទីជាជនបង្គោលសម្រាប់ទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ▶ រៀបចំក្រុមការងារគម្រោងច្បាស់លាស់មួយ ដែលអាចធ្វើការពេញម៉ោង និងមានមន្ត្រីជំនាញពីគ្រប់អង្គភាពក្រោមឱវាទ ដើម្បីអនុវត្តការងារប្រចាំថ្ងៃ។

រៀបចំដោយ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង FMIS សូមចូលទៅកាន់គេហទំព័រ <http://fmis.mef.gov.kh> ឬទាក់ទងតាមទូរស័ព្ទ ០២៣ ៤៣០ ០៦៣



## តើ FMIS ជាអ្វី?

ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ជាប្រព័ន្ធដែលមានតួនាទីលើសពីកិច្ចបញ្ជីការគណនេយ្យ ហើយក៏មានតួនាទីមិនមែនត្រឹមតែជាឧបករណ៍ផលិតរបាយការណ៍តែម្យ៉ាងនោះទេ តែវាក៏ជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលអាចជួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការ អនុវត្ត និងតាមដានថវិកា។ លើសពីនេះទៅទៀតប្រព័ន្ធនេះអាចជួយរាជរដ្ឋាភិបាលក្នុងការកំណត់អាទិភាពអនុវត្ត និងធ្វើរបាយការណ៍ចំណាយ ក៏ដូចជាកត់ត្រាចំណូល និងរបាយការណ៍ចំណូលផងដែរ។

តើនរណាទទួលខុសត្រូវក្នុងការបង្កើតប្រព័ន្ធ FMIS?

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលខុសត្រូវក្នុងការបង្កើតនិងអភិវឌ្ឍប្រព័ន្ធ FMIS ។

តើនរណានឹងប្រើប្រាស់ប្រព័ន្ធ FMIS?

ប្រព័ន្ធ FMIS នឹងប្រើប្រាស់ដោយអ្នកប្រើប្រាស់ទាំងឡាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា។

## តើអ្វីជាគោលបំណងនៃការអនុវត្តប្រព័ន្ធ FMIS?

ប្រព័ន្ធផ្គត់ផ្គង់ FMIS គឺជាផ្នែកមួយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងតែដាក់ដំណើរការ។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តតាំងពីឆ្នាំ ២០០៤មក ជាមួយនឹងចក្ខុវិស័យធានាជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ច ធានាដោះស្រាយបញ្ហាការងារ ធានាសមធម៌ និងធានាប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចែកចេញជា៤ដំណាក់កាល៖

១. ការពង្រឹងភាពជឿទុកចិត្តបានលើថវិកា
២. ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុសម្រាប់អ្នកគ្រប់គ្រងកម្មវិធី និងបង្កើតការត្រួតពិនិត្យផ្ទៃក្នុង
៣. ការពង្រឹងការផ្សារភ្ជាប់គោលដៅអាទិភាព ទៅនឹងការរៀបចំផែនការ និងការអនុវត្តថវិកា
៤. ការបង្កើនគណនេយ្យភាពលើលទ្ធផល (អ្នកគ្រប់គ្រងថវិកាមានគណនេយ្យភាពពេញលេញលើសមិទ្ធកម្មកម្មវិធី)។

## តើប្រព័ន្ធ FMIS មានទំនាក់ទំនងជាមួយប្រព័ន្ធដែលមានស្រាប់ដោយរបៀបណា?

នៅពេលដែលប្រព័ន្ធផ្គត់ផ្គង់ FMIS ចាប់អនុវត្ត វានឹងជំនួសរាល់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលបានប្រើប្រាស់កន្លងមក។ ប្រព័ន្ធ FMIS នឹងជួយកាត់បន្ថយការងារដែលធ្លាប់ប្រើប្រាស់ក្រដាសកន្លងមកជាមួយនឹងការសម្រួលនីតិវិធីអនុវត្តការងារ។

## ហេតុអ្វីយើងចាំបាច់ត្រូវមានប្រព័ន្ធ FMIS?

- ប្រព័ន្ធផ្គត់ផ្គង់ FMIS ផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖
- ▶ សម្រួល និងធ្វើស្វ័យប្រវត្តិកម្មលើប្រតិបត្តិការទូទាត់ចំណាយ ការប្រមូលចំណូល កិច្ចបញ្ជីការគណនេយ្យ និងការផលិតរបាយការណ៍ហិរញ្ញវត្ថុ។
  - ▶ ក្រសួង-ស្ថាប័នទាំងឡាយ នឹងទទួលបានសិទ្ធិអំណាចកាន់តែច្រើនឡើងក្នុងការស្នើសុំចំណាយថវិកា និងកត់ត្រាចំណូលរបស់ខ្លួនព្រមទាំងទទួលបានព័ត៌មានអំពីហិរញ្ញវត្ថុរបស់ខ្លួនកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈរបាយការណ៍ហិរញ្ញវត្ថុប្រព័ន្ធ។
  - ▶ អ្នកគ្រប់គ្រងកម្មវិធីនៅតាមក្រសួង-ស្ថាប័ន នឹងទទួលបានព័ត៌មានអំពីកម្មវិធីនិងហិរញ្ញវត្ថុកាន់តែប្រសើរ ដែលអាចឱ្យគាត់វិភាជន៍ឬកែតម្រូវថវិកាកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាព។ លើសពីនេះ វាក៏នឹងសម្រួលឱ្យស្ថាប័នក្នុងការផ្តល់មូលនិធិទាន់ពេលវេលា ឧទាហរណ៍ដូចជាការផ្តល់មូលនិធិទៅឱ្យការិយាល័យអប់រំខេត្ត-ស្រុក ក៏ដូចជាមន្ទីរពេទ្យនានា។
  - ▶ បង្កើនសុក្រឹតភាពនៃប្រតិបត្តិការថវិកា ដូចជាប្រតិបត្តិការចំណាយ (ការចំណាយលើបៀវត្ស សម្ភារៈ សេវាកម្ម និងកម្មវិធី) និងប្រតិបត្តិការចំណូល (ចំណូលទទួលបានពីការប្រមូលពន្ធ ប្រាក់ជំនួយ ឬពីការលក់ដោះដូរទ្រព្យសម្បត្តិរដ្ឋ ឬពីសេវាផ្សេងៗ) និងការធ្វើរបាយការណ៍ (របាយការណ៍ហិរញ្ញវត្ថុ របស់អង្គការថវិកាទាំងអស់)។
  - ▶ បង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងការចំណាយ តាមរយៈការបង់ប្រាក់ដោយផ្ទាល់ទៅអ្នកផ្គត់ផ្គង់ ដែលនឹងកាត់បន្ថយភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបង់ប្រាក់។ វាក៏នឹងជំរុញការគ្រប់គ្រងលើការធ្វើចំណាយ និងឱនភាពសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើង ដែលអាចឱ្យរដ្ឋាភិបាលកំណត់អាទិភាពនៃការចំណាយ យោងតាមគោលនយោបាយកម្មវិធី និងគម្រោង។

តាមរយៈប្រព័ន្ធផ្គត់ផ្គង់ FMIS រាជរដ្ឋាភិបាលនឹងអាចដឹង ថាតើការចំណាយកន្លងមកធ្វើឡើងដោយរបៀបណា ថាតើត្រូវចំណាយលើវិស័យសំខាន់ៗ ដូចជាសុខាភិបាល ឬអប់រំដោយរបៀបណា និងអាចតាមដានដឹងថាតើមន្ត្រីម្នាក់ៗធ្វើចំណាយត្រូវតាមនីតិវិធីដែរឬទេ។

## តើការអនុវត្តប្រព័ន្ធ FMIS នឹងធ្វើឡើងនៅពេលណា?

- ប្រព័ន្ធផ្គត់ផ្គង់ FMIS នឹងអនុវត្តជា២ ដំណាក់កាល៖
- ▶ ដំណាក់កាលទី១ ដែលរួមមានមុខងារថវិកាប្រតិបត្តិការ និងមុខងារគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ ប្រព័ន្ធកំពុងប្រើប្រាស់នៅអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ និងរតនាគាររាជធានី-ខេត្ត នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
  - ▶ ដំណាក់កាលទី២ នឹងបន្តដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ ចាប់ពីដើមឆ្នាំ២០១៧ តទៅ។